



គន្ធា ប្លែកឆ័ល អិបអេស្វរោយ ប.ក

KONGKEA CAPITAL MFI PLC

របាយការណ៍ប្រចាំឆ្នាំ

២០២៥



មាតិកា

០១ | សមិទ្ធផលសំខាន់ៗ

- ▶ សមិទ្ធផលហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ
- ▶ របាយការណ៍សង្ខេបលទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំ

០២

សារពីប្រធានក្រុមប្រឹក្សា កិច្ចាល

០៣

សារពីអគ្គនាយកគ្រឹះស្ថាន



០៤

សារតាមគ្រឹះស្ថាន

- ▶ អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គង្គា យែភីថល អិមអេហ្វអាយ ម.ក
- ▶ ទស្សនៈវិស័យ បេសកកម្ម តម្លៃស្នូល និងរចនាសម្ព័ន្ធគ្រឹះស្ថាន
- ▶ គណៈគ្រប់គ្រងគ្រឹះស្ថាន

០៥

លទ្ធផលប្រតិបត្តិការ

- ▶ ប្រតិបត្តិការអាជីវកម្ម
- ▶ អភិបាលកិច្ចធនធានមនុស្ស

០៦

លទ្ធផលហិរញ្ញវត្ថុ



◆ សមិទ្ធផលសំខាន់ៗ



សមិទ្ធផលហិរញ្ញវត្ថុ



ផលប៉ុន្តែប្រាក់កម្ចី
\$ ១៩,០២២,២០៧



ទ្រព្យសកម្មសរុប
\$ ២៣,៤៥០,៦៩៩



ប្រាក់ចំណេញ
\$ ៧,៥៥៦

សមិទ្ធផលមិនមែនហិរញ្ញវត្ថុ



អតិថិជនដែលជាស្ត្រី
៦៨.០៨ %



អតិថិជនតំបន់ជនបទ
៨៣.៨៧ %



អតិថិជនដែលទទួលបាន
ឥណទានបែតង
១.១៨ %



អតិថិជនសរុប
៤,៦៧៤



របាយការណ៍សង្ខេបលទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំ

កាលបរិច្ឆេទ	FY 2025	FY 2024	FY 2023
 ផលបំត្រួតណាមាន	\$ ១៩,០២២,២០៧	\$ ១៤,៥៨៩,១៣០	\$ ៦,៨៦៧,៨៣៨
 ទ្រព្យសកម្មសរុប	\$ ២៣,៤៥០,៦៩៩	\$ ១៦,៧០១,០៧៥	\$ ១៤,៤២៥,៤០៩
 អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម	0.0៣ %	(២.២៤%)	(៣.៦៧%)
 អនុបាតចំណេញធៀបនឹងមូលធន	0.0២ %	(១៣.៣២%)	(៨.៥៦%)
 ប្រាក់ចំណេញ	\$ ៧,៥៥៦	(\$ ៣៧៣,៩៣៧)	(\$ ៥២៨,៨៥៧)



លោក អៀង តុង
ប្រធានក្រុមប្រឹក្សាភិបាល

ជូនចំពោះ ភាគទុនិក វិនិយោគិន ដៃគូយុទ្ធសាស្ត្រ និងផ្នែកពាក់ព័ន្ធជាទីតោរព

ក្នុងនាមក្រុមប្រឹក្សាភិបាល ខ្ញុំមានកិត្តិយស និងមោទនភាពយ៉ាងក្រៃលែងក្នុងការបង្ហាញជូនអ្នកនូវ របាយការណ៍ប្រចាំឆ្នាំ ២០២៥ របស់ ព្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ គង្គា ឃើរភីថល អិមអេហ្វអាយ ម.ក។ ឆ្នាំ ២០២៥ គឺជាឆ្នាំមួយដែលសាកល្បងនូវភាពឆន់ ភាពបត់បែន និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់យើង ក្នុងយុគសម័យនៃការផ្លាស់ប្តូរ និងការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច ទាំងក្នុងតំបន់ និងសកលលោក។ ទោះបីជាស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមាន ភាពមិនប្រាកដប្រជា ដែលរងសម្ពាធពីការងើបឡើងវិញយឺតយ៉ាវនៃវិស័យសំខាន់ៗ និងការប្រែប្រួលនៃអត្រាការប្រាក់នៅលើទីផ្សារអន្តរជាតិក៏ដោយ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានៅតែបន្តដើរតួនាទីជាសម្រូងក្នុងការគាំទ្រដល់ជីវភាពប្រជាពលរដ្ឋ សហគ្រាសតូចតូចនិងមធ្យម(MSMEs)និងការ ជំរុញបរិយាប័ន្នហិរញ្ញវត្ថុ។

សមិទ្ធផលជាយុទ្ធសាស្ត្រក្រុងឆ្នាំ ២០២៥

ក្នុងឆ្នាំកន្លងទៅនេះ គង្គា ឃើរភីថល បានផ្តោតលើការកសាងគ្រឹះយ៉ាងរឹងមាំតាមរយៈ

- **ការធ្វើបរិវត្តកម្មឌីជីថល (Digital Transformation)៖** យើងបានវិនិយោគបន្ថែមលើប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យការផ្តល់សេវា កាន់តែលឿន មានសុវត្ថិភាព និងកាត់បន្ថយថ្លៃដើមប្រតិបត្តិការ ដែលជួយឱ្យអតិថិជនអាចទទួលបានសេវាគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
- **ការគាំទ្រតាមតម្រូវការជាក់ស្តែង៖** ការកែសម្រួលនិងបង្កើតផលិតផលហិរញ្ញវត្ថុថ្មីៗដូចជាបញ្ញប្បទានបៃតង(Green Financing)និងឥណទាន គាំទ្រអាជីវកម្មស្ត្រី ដែលឆ្លើយតបចំគោលដៅនៃការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសហគមន៍។
- **និរន្តរភាព និងគោលការណ៍ ESG៖** យើងបានបញ្ចូលគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ទៅក្នុងស្ទួននៃយុទ្ធសាស្ត្រអាជីវកម្ម ដោយមិនត្រឹមតែផ្តោតលើប្រាក់ចំណេញនោះទេ ប៉ុន្តែផ្តោតលើការផ្តល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវ (Responsible Lending)។

បញ្ហាប្រឈម និងភាពឆន់នៃស្ថាប័ន

យើងត្រូវទទួលស្គាល់ថាឆ្នាំ២០២៥គឺជាឆ្នាំដែលពោរពេញដោយបញ្ហាប្រឈមដ៏ស្វិតស្វាញសម្រាប់វិស័យហិរញ្ញវត្ថុទាំងមូល។ ការកើនឡើងនៃឥណទាន មិនដំណើរការ(NPL)នៅទូទាំងឧស្សាហកម្មនិងសម្ពាធលើសមត្ថភាពសងត្រឡប់របស់អតិថិជនដោយសារកត្តាជីវភាពនិងការប្រែប្រួលអាកាសធាតុ បានជះឥទ្ធិពលដល់កំណើនផលប៉ុន្តែឥណទានរបស់យើង។

ទោះជាយ៉ាងណាក៏ដោយ ក្រោមយុទ្ធសាស្ត្រ "ការការពារប្រសើរជាងការដោះស្រាយ" គ្រឹះស្ថានបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់រួមមាន៖

1. ការរឹតបន្តឹងលើការវាយតម្លៃហានិភ័យឥណទានយ៉ាងប្រុងប្រយ័ត្ន។
2. ការបង្កើនការអប់រំចំណេះដឹងហិរញ្ញវត្ថុ (Financial Literacy) ដល់អតិថិជន ដើម្បីជៀសវាងការចំពាក់បំណុលលើសលប់។
3. ការអនុវត្តកម្មវិធីរៀបចំរចនាសម្ព័ន្ធតំណទានឡើងវិញប្រកបដោយភាពទន់ភ្លន់ និងយោគយល់ ដើម្បីជួយអតិថិជនដែលរងផលប៉ះពាល់ពីតម្រាកដឱ្យអាចបន្តអាជីវកម្មទៅមុខទៀតបាន។

ទិសដៅយុទ្ធសាស្ត្រឆ្ពោះទៅមុខ

ផ្អែកលើបទពិសោធន៍ និងភាពធន់ដែលយើងបានបង្កើតឡើង ចក្ខុវិស័យរបស់យើងសម្រាប់ឆ្នាំខាងមុខ គឺការបោះជំហានទៅមុខប្រកបដោយ "ស្ថិរភាព និងនិរន្តរភាព"។ អាទិភាពចម្បងរបស់យើងរួមមាន៖

- ពង្រឹងគុណភាពទ្រព្យសកម្ម៖ ផ្ដោតលើការគ្រប់គ្រងហានិភ័យនិងរក្សាគុណភាពផលប៉ុន្តែឥណទានជាងការពង្រីកខ្លួនក្នុងកម្រិតហានិភ័យខ្ពស់។
- នវានុវត្តន៍ប្រព័ន្ធអេកូឡូស៊ីឌីជីថល៖ សហការជាមួយដៃគូ និងធនាគារពាណិជ្ជ ដើម្បីពង្រីកបណ្តាញទូទាត់ និងសេវាកម្មឌីជីថលឱ្យកាន់តែទូលំទូលាយ។
- អនុលោមភាពតាមបទប្បញ្ញត្តិ៖ បន្តសហការយ៉ាងជិតស្និទ្ធនិងអនុវត្តតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជាដើម្បីរក្សាបាននូវភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងទំនុកចិត្តពីសាធារណជន។

សេចក្តីថ្លែងអំណរគុណ

ក្នុងនាមប្រធានក្រុមប្រឹក្សាភិបាល ខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ គណៈគ្រប់គ្រងជាន់ខ្ពស់ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានបង្ហាញនូវការលះបង់ ភាពស្មោះត្រង់ និងការខិតខំប្រឹងប្រែងមិនខ្ចាចឡើយរហូតដល់ក្នុងកាលៈទេសៈដ៏លំបាកនេះ។

ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តចំពោះ អតិថិជនទាំងអស់សម្រាប់ការជឿទុកចិត្ត និងភាពជាដៃគូដ៏យូរអង្វែង។ ជាពិសេស ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារជាតិនៃកម្ពុជានិយតករពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍និងវិនិយោគិនទាំងអស់ ដែលបានផ្តល់ការណែនាំ គាំទ្រ និងជឿជាក់លើបេសកកម្មរបស់ គង្គា ប៊ែរភីថល។

យើងជឿជាក់យ៉ាងមុតមាំថា ជាមួយនិងគ្រឹះដរឹងមាំដែលយើងមាននិងស្មារតីសាមគ្គីភាពយើងនឹងរួមគ្នាកសាងអនាគតតម្លាភាពដែលកាន់តែមានស្ថិរភាពបរិយាប័ន្ននិងវិបុលភាពសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ សូមជូនពរអ្នកពាក់ព័ន្ធទាំងអស់ទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច! សូមអរគុណ!

Signature




KONGKEA CAPITAL MFI
PLC.
KINGDOM OF CAMBODIA

Mao Kongkea



លោក អ៊ុង ឌីណា

អគ្គនាយកគ្រឹះស្ថាន

គោរពជូន បណ្តាម្ចាស់ភាគហ៊ុន វិនិយោគិន អាជ្ញាធរដែលពាក់ព័ន្ធ អតិថិជន និងបុគ្គលិកទាំងអស់!

ក្នុងនាមជាថ្នាក់ដឹកនាំ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គង្វា បែរភីថល អិមអេហ្វអាយម.ក ខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះទំនុកចិត្តនិងការគាំទ្រឥតអាការដែលអស់លោកអ្នកបានផ្តល់ ឱ្យយើងក្នុងឆ្នាំ ២០២៥ នេះ។ ឆ្នាំនេះគឺជាឆ្នាំដែលពោរពេញដោយបញ្ហាប្រឈម ប៉ុន្តែក៏ជាឆ្នាំដែលបង្ហាញពីភាពរឹងមាំ និងភាពបត់បែនដ៏ប៊ុនប្រសព្វរបស់គ្រឹះស្ថាន។

ទោះបីជាឆ្នាំ ២០២៥ ជាឆ្នាំដែលពោរពេញដោយភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល ការប្រែប្រួលអត្រាការប្រាក់ និងផលប៉ះពាល់ពីស្ថានភាពតាមព្រំដែន កម្ពុជា-ថៃ ក្តី ក៏គ្រឹះស្ថានយើងនៅតែរក្សាបាននូវស្ថិរភាព និងភាពរឹងមាំតាមរយៈការគ្រប់គ្រងហានិភ័យដ៏ ឆ្លាត និងវិន័យហិរញ្ញវត្ថុដ៏តឹងរឹង យើងបានធានានូវគុណភាពឥណទាន និងអនុលោមភាពតាមបទប្បញ្ញត្តិយ៉ាងខ្ជាប់ខ្ជួន។

ចំណុចរបស់ខ្លួនក្នុងឆ្នាំ ២០២៥ គឺការជំរុញសមាហរណកម្មឌីជីថល។ យើងបានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ រួមមានការអភិវឌ្ឍកម្មវិធីទូរស័ព្ទដៃ (Mobile App) និងគ្រោងដាក់អោយប្រើប្រាស់ក្នុងពេលដ៏ខ្លីខាងមុខ និងការប្រើប្រាស់ប្រព័ន្ធលាយតម្លៃឥណទានតាមបែបឌីជីថល LOS ដើម្បីបង្កើនប្រសិទ្ធភាព និងភាពរហ័សក្នុងការផ្តល់សេវាកម្មជូនអតិថិជន។

សម្រាប់ទិសដៅយុទ្ធសាស្ត្រឆ្នាំ ២០២៦ យើងនឹងបន្តពង្រីកវិសាលភាពទៅកាន់សហគមន៍ជនបទដោយតម្រង់ទិសលើ៖

- ការថ្លៃប្រទិចផលិតផល៖ ឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់អតិថិជន ។
- បរិយាបន្នហិរញ្ញវត្ថុ៖ លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់សហគមន៍ ។
- អភិបាលកិច្ចល្អ៖ រក្សាតម្លាភាព និងទំនួលខុសត្រូវខ្ពស់បំផុត ។

ជាទីបញ្ចប់ ខ្ញុំសូមអរគុណចំពោះ បណ្តាម្ចាស់ភាគហ៊ុន វិនិយោគិន អាជ្ញាធរដែលពាក់ព័ន្ធ អតិថិជន ដែលបានគាំទ្រ និងផ្តល់កិច្ចសហការយ៉ាងល្អ ប្រសើរនាពេលកន្លងមក។ សូមថ្លែងអំណរគុណដល់បុគ្គលិកគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងធ្វើការយ៉ាងសកម្ម និងការលះបង់ដើម្បីឧត្តមប្រយោជន៍របស់ស្ថាប័ន។ ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គង្វា បែរភីថល អិមអេហ្វអាយម.ក នឹងបន្តរីកចម្រើនប្រកបដោយចីរភាព និងជាដៃគូដ៏ទុកចិត្តបំផុតរបស់ប្រជាជនកម្ពុជា។

ដោយក្តីគោរព,

ហត្ថលេខា



ឌីណា អ៊ុង

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គង្គា បែរីថល អិមអេហ្វអាយ ម.ក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គង្គា បែរីថល អិមអេហ្វអាយ ម.ក ភីអិលស៊ី ត្រូវបានបង្កើតឡើងដោយទទួលបានវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជី ពាណិជ្ជកម្មក្រោមលេខ MOC-៧០២៤៩៣៩៨ ព.ណ.ចបព និងមានអត្តលេខក្រុមហ៊ុនលេខ ០០០០២៧៥០ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត។ គ្រឹះស្ថានបានទទួលអាជ្ញាបណ្ណប្រកបអាជីវកម្ម ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លេខ ម.ហ ៦៣ មានឈ្មោះជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គង្គា បែរីថល អិមអេហ្វអាយ ម.ក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ពី ធនាគារជាតិនៃកម្ពុជា។

គ្រឹះស្ថានបានផ្តល់សេវាឥណទានប្រកបដោយស្ម័គ្រភាពចំពោះឥណទានជីវកម្ម ឥណទានវិជ្ជាជីវៈ និងសេវាឥណទានជាច្រើនទៀត ឲ្យសមស្រប តាមគ្រួសារ និងអតិថិជនដែលមានប្រាក់ចំណូលកម្រិតមធ្យម និងកម្រិតទាប នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អាជ្ញាបណ្ណប្រកបអាជីវកម្ម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ



ព្រះរាជាណាចក្រកម្ពុជា
KINGDOM OF CAMBODIA
ជាតិ សាសនា ព្រះមហាក្សត្រ
Nation Religion King



ធនាគារជាតិ នៃ កម្ពុជា
NATIONAL BANK OF CAMBODIA

លេខ : ម.ហ.០៦៣
 N° : M.F. 063

អាជ្ញាបណ្ណគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
MICROFINANCE INSTITUTION LICENSE

THE NATIONAL BANK OF CAMBODIA

អនុញ្ញាតឱ្យ គ្រឹះស្ថាន គង្គា បែរីថល អិមអេហ្វអាយ ម.ក ធ្វើប្រតិបត្តិការជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានទីស្នាក់ការកណ្តាលតាំងនៅ អគារលេខ អេស៨_១៥ ជាន់ផ្ទាល់ទី ៦ និង ៨ ផ្លូវហ្វីណង់ ភូមិ ៧ សង្កាត់វាលវែង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គង្គា បែរីថល អិមអេហ្វអាយ ម.ក ត្រូវគោរព យ៉ាងម៉ឺងម៉ាត់ តាមច្បាប់ស្តីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងបទប្បញ្ញត្តិ សភាពរ ណែនាំ វិធាន ព្រមទាំងលក្ខខណ្ឌទាំងឡាយរបស់ធនាគារជាតិនៃកម្ពុជា។

allows institution KONGKEA CAPITAL MFI PLC. to carry out operations as microfinance institution with head office at Building N° S8_15, Ground Floor, 6th & 8th Floor, THE FINANCIAL Street, Phum 7, Sangkat Veal Vong, Khan Prampir Meakkakra, Phnom Penh.

Microfinance Institution KONGKEA CAPITAL MFI PLC. shall abide by the Law on Banking and Financial Institutions and all regulations, circulars, rules, and conditions issued by the National Bank of Cambodia.

ថ្ងៃ ចន្ទ ០៤ ខែ វិច្ឆិកា ឆ្នាំរោង ឆស.២៥៦៨
 រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២៤
 Phnom Penh, 04 November 2024



អគ្គនាយក
Governor

- អាជ្ញាបណ្ណនេះ មានសុពលភាពរហូតដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥
 - អាជ្ញាបណ្ណនេះ ត្រូវបង្ហាញសាធារណជនឲ្យបានជ្រាលជ្រៅ

- This license is valid until 03 December 2025.
 - This license shall be displayed to the public at all times.



វិញ្ញាបនបត្របញ្ជាក់ពីការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម



ក្រសួងពាណិជ្ជកម្ម
MINISTRY OF COMMERCE

លេខ(Nº) MOC-81011108 ពណ.ចបណ

វិញ្ញាបនបត្រ

បញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម

CERTIFICATE OF INCORPORATION

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
KINGDOM OF CAMBODIA
NATION RELIGION KING

នាមករណ៍
NAME : **កុងកា ឃៃភីថល អិមអេសអេលយ ម.ក**
KONGKEA CAPITAL MFI PLC.

ចុះបញ្ជីក្រោមលេខ
REGISTRATION NUMBER : 00002750

លេខចុះបញ្ជីចាស់
OLD REGISTRATION NUMBER : Co.3584 E/2015

កាលបរិច្ឆេទចុះក្នុងបញ្ជីពាណិជ្ជកម្ម
INCORPORATION DATE : 29 កញ្ញា 2015
29 September 2015

ត្រូវបានទទួលស្គាល់ថាជា
IS INCORPORATED AS: ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត
Public Limited Company



ស្ថិតក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការពាណិជ្ជកម្មនិង
បញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ក្រមរដ្ឋប្បវេណី
និងក្រមព្រហ្មទណ្ឌ ដែលមានជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

UNDER THE REGULATIONS OF COMMERCIAL RULES AND
REGISTER LAW, COMMERCIAL ENTERPRISES LAW, CIVIL
CODE AND PENAL CODE OF THE KINGDOM OF CAMBODIA

ភ្នំពេញ, 29 កញ្ញា 2015
PHNOM PENH, 29 SEPTEMBER 2015

ជ. ឆេមផ្រូ ក្រសួងពាណិជ្ជកម្ម
F. MINISTER OF COMMERCE

អគ្គនាយក
Director General

ហូ ស៊ីវយ៉ុង
HO SIVYONG



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គង្គា ឃៃភីថល អិមអេសអេលយ ម.ក ជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា



សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
Cambodia Microfinance Association

សូមបញ្ជាក់ថា
This is to certify that

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កុងកា ឃៃភីថល អិមអេសអេលយ ម.ក
KONGKEA CAPITAL MFI PLC.

ជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
Is Member of Cambodia Microfinance Association

Membership N°: **060/16CMA**
Joining Date : **29/01/2016**

Mr. Phal Vandy
Secretary General

Mr. Sok Voeun
Chairman



◆ សាវតារនៃគ្រឹះស្ថាន

▶ ទស្សនៈវិស័យ

ដើម្បីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំបំផុតដែលបង្កើននូវកិត្តិយសក្នុងជីវិតនៅព្រះរាជាណាចក្រកម្ពុជា។

▶ បេសកកម្ម

ដើម្បីផ្តល់ផលិតផល និងសេវាកម្មកម្ចីប្រកបដោយនិរន្តរភាព និងភាពជឿជាក់សម្រាប់ប្រជាជនកម្ពុជា។

▶ តម្លៃស្នូលរបស់គ្រឹះស្ថាន

- ◆ សេវាកម្មល្អ ៖ គ្រឹះស្ថានតែងតែគិតគូរពិតម្រូវការរបស់អតិថិជនជាចាំបាច់។
- ◆ ទំនាក់ទំនងល្អ ៖ ផ្តល់ជំនឿជាក់ និងទំនុកចិត្តមាននៅជាមួយអតិថិជនជានិច្ច។
- ◆ ក្រមសីលធម៌ល្អ ៖ យើងតែងតែគោរព និងឲ្យតម្លៃចំពោះអតិថិជន។
- ◆ អតិថិជនល្អ ៖ អតិថិជនទាំងអស់របស់យើងនឹងទទួលបានស្ថិរភាពនៃអាជីវកម្ម និងភាពល្អប្រសើរឡើងទាំងអស់គ្នា ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គង្គា បែរក៏ថល អិមអេហ្វអាយ ម.ក។

▶ រចនាសម្ព័ន្ធរបស់គ្រឹះស្ថាន





លោក ជួន ឌីណា
អគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គង្គា

លោក **ជួន ឌីណា** គឺជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងធនាគារ ដែលមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុនិងធនាគារ នៅប្រទេសកម្ពុជា។ លោកបានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែក ហិរញ្ញវត្ថុ និងធនាគារ នៅឆ្នាំ ២០០៧ ពីសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ បន្ទាប់មក លោកបានបន្ត ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងគណនេយ្យ នៅ សាកលវិទ្យាល័យយូណាន ប្រទេសចិន ដែលបានជួយពង្រឹង ចំណេះដឹង និងជំនាញក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រង អង្គភាព។

បច្ចុប្បន្ន លោក កំពុងបន្តការសិក្សាកម្មវិធីវិជ្ជាជីវៈ ACCA នៅ សាលា Cam-Ed Business School ដើម្បីបន្ថែមសមត្ថភាព វិជ្ជាជីវៈនិងអភិវឌ្ឍចំណេះដឹងឱ្យស្របតាមស្តង់ដារអន្តរជាតិ។ លើស ពីនេះ លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាំងក្នុងស្រុក និងក្រៅប្រទេស ដែលទាក់ទងនឹងវិស័យឥណទាន ភាគីសន្យា និង ការគ្រប់គ្រងហិរញ្ញវត្ថុ ដែលបានជួយពង្រឹងជំនាញ និងបទ ពិសោធន៍វិជ្ជាជីវៈរបស់លោក។

ដោយមានបទពិសោធន៍ការងារជាង១០ ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញ វត្ថុនិងធនាគារ លោកបានបំពេញតួនាទីសំខាន់ៗជាច្រើនក្នុងស្ថាប័ន ហិរញ្ញវត្ថុផ្សេងៗ។ លោកធ្លាប់បម្រើការជាប្រធានផ្នែកហិរញ្ញវត្ថុ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាយ័ន និងបន្តជាប្រធានហិរញ្ញវត្ថុនៅ គ្រឹះស្ថានភាគីសន្យា ខេខេ ហ្វាន់ លីស៊ីង ភីអិលស៊ី។ បន្ទាប់មក លោកត្រូវបានតែងតាំងជាអគ្គនាយករងនៃគ្រឹះស្ថាន ខេខេ ហ្វាន់ លីស៊ីង ភីអិលស៊ី ចាប់ពីខែតុលា ឆ្នាំ ២០១៩ ដល់ខែធ្នូ ឆ្នាំ ២០២១ ដែលក្នុងតួនាទីនេះ លោកបានចូលរួមដឹកនាំនិងអភិវឌ្ឍ យុទ្ធសាស្ត្រអាជីវកម្មរបស់ស្ថាប័ន។

បច្ចុប្បន្ន លោក ជួន ឌីណា កំពុងបម្រើតួនាទីជាអគ្គនាយក នៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គង្គា ឃែភីថល អិមអេហ្វអាយ ម.ក។ ក្នុងតួនាទីជាអ្នកដឹកនាំ លោកបានប្រើប្រាស់បទពិសោធន៍ និង ចំណេះដឹងវិជ្ជាជីវៈរបស់ខ្លួន ដើម្បីដឹកនាំអង្គភាពឱ្យមានការវិ ច្ចប្រឌិតនិងពង្រឹងប្រសិទ្ធភាពប្រតិបត្តិការហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ លោកក៏បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការអភិវឌ្ឍនិង ស្ថិរភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។



លោក អ៊ុក ច័ន្ទធានា
នាយកនាយកដ្ឋានប្រតិបត្តិការ



លោក ប៉ែ ឡូតែន
នាយកនាយកដ្ឋានព័ត៌មានវិទ្យា

លោក **អ៊ុក ច័ន្ទធានា** បានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅឆ្នាំ ២០១៣។ លោកក៏បានបញ្ចប់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុនិងធនាគារពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ ២០១១ និងបានសិក្សាកម្មវិធី General English Program ពីមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) នៅឆ្នាំ ២០២០។ លើសពីនេះ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាំងក្នុងស្រុក និងក្រៅស្រុកដែលពាក់ព័ន្ធនឹងមីក្រូហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យឥណទានការគ្រប់គ្រងសាខាសេវាកម្មអតិថិជនសំរនកម្មផ្ទៃក្នុងការគ្រប់គ្រងអាជីវកម្មខ្នាតតូច និងមធ្យម ការវាយតម្លៃវត្ថុបញ្ចាំ និងភាពជាអ្នកដឹកនាំ។ លោកមានបទពិសោធន៍ជាង ១០ ឆ្នាំ ក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ លោកបានចាប់ផ្តើមអាជីពការងារនៅ ធនាគារ ស្ថាបនាភីអិលស៊ី ក្នុងឆ្នាំ២០១០ជាមន្ត្រីឥណទានហើយបន្តកាន់តំណែងជាច្រើនដូចជាមន្ត្រីឥណទានSMEសំរនកម្មផ្ទៃក្នុង មន្ត្រីវាយតម្លៃសហគ្រាសធុនតូច និងមធ្យម និងប្រធានសាខា។ ក្រោយមក លោកក៏បានបំពេញតួនាទីជាមន្ត្រីបណ្តុះបណ្តាល និងអភិវឌ្ឍន៍ជាន់ខ្ពស់ផងដែរ។ នៅឆ្នាំ ២០១៧ លោកបានបន្តការងារជាមួយ ក្រេឌីត មីក្រូហិរញ្ញវត្ថុភីអិលស៊ី ក្នុងតួនាទីប្រធានផ្នែកគាំទ្រកម្មវិធី SME ហើយបានចូលរួមក្នុងដំណើរការរួមបញ្ចូលគ្នារវាងក្រេឌីត មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី និងធនាគារ ហ្វីលីពីន ភីអិលស៊ី ដើម្បីបម្លែងទៅជាធនាគារពាណិជ្ជ។ នៅឆ្នាំ ២០២០ លោកបានចូលបម្រើការងារជាមួយ ខេខេ ហ្វាន់ លីស៊ីង ភីអិលស៊ី ក្នុងមុខតំណែងផ្សេងៗ ដូចជា នាយកនាយកដ្ឋានគាំទ្រសាខានាយកនាយកដ្ឋានហានិភ័យ និងនាយកនាយកដ្ឋានប្រតិបត្តិការ។ នៅខែមីនា ឆ្នាំ ២០២៥ លោកបានចូលបម្រើការងារជាមួយ គង្គា ឃៃភីថល អិមអេហ្វអាយ ម.ក ក្នុងតួនាទីជា នាយកនាយកដ្ឋានប្រតិបត្តិការ។

លោក **ប៉ែ ឡូតែន** បានចូលបម្រើការងារនៅ គង្គា ឃៃភីថល អិមអេហ្វអាយ ម.ក នៅខែមីនា ឆ្នាំ ២០២៥ ក្នុងតួនាទីជានាយកនាយកដ្ឋានព័ត៌មានវិទ្យា។ លោក ប៉ែ ឡូតែន បានទទួលបរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ២០១៧ និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតព័ត៌មានវិទ្យានៅសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ក្នុងឆ្នាំ២០២១។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស ដូចជាភាពជាអ្នកដឹកនាំនៅប្រទេសសិង្ហបុរី វគ្គគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យា ការគ្រប់គ្រងព័ត៌មានវិទ្យា ផ្នែករចនាគេហទំព័រ, Integration and Administration ED3, People Soft Integration Tools Rel 8.53, Oracle Database 12c Release, People Soft Lifecycle Management and Update Manager, Oracle Database Security Release 2, Microsoft O365, Training Engineering and leadership និង Mobile App Development ។ លោក ប៉ែ ឡូតែន មានបទពិសោធន៍ការងាររយៈពេលជាង ៩ ឆ្នាំ លើផ្នែកខាងអភិវឌ្ឍន៍ប្រព័ន្ធកម្មវិធី និងគ្រប់ គ្រង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលក្នុងនោះគឺ ៣ឆ្នាំលោកបានបំរើការនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើកម្មវិធីតែទម្រង់ការគ្រប់គ្រងហិរញ្ញ វត្ថុសាធារណៈ។ លោកមានបទពិសោធន៍ជាច្រើនឆ្នាំដែលបំរើការក្នុងវិស័យហិរញ្ញវត្ថុ លើជំនាញផ្នែកប្រព័ន្ធធនាគារស្នូលការអភិវឌ្ឍន៍កម្មវិធី ការគ្រប់ គ្រង ការអនុវត្តគម្រោងរបាយការណ៍ ក្រេឌីត ប្បូរី ខេមបូឌា (CBC) និងធនាគារជាតិនៃកម្ពុជា និងគោលនយោបាយ នីតិវិធី និងផ្សេងៗទៀត។



លោក ហ្វែង ពិសិ
ប្រធានផ្នែកសវនកម្មផ្ទៃក្នុង

លោក **ហ្វែង ពិសិ** បច្ចុប្បន្នជា ប្រធានផ្នែកសវនកម្មផ្ទៃក្នុង នៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គង្កា ឃែភីថល អិមអេហ្វអាយ ម.ក ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ ក្នុងតួនាទីនេះ លោកទទួល បន្ទុកយ៉ាងសំខាន់លើការត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងដើម្បី ធានាឱ្យបាននូវតម្លាភាពនិងអនុលោមភាពតាមបទដ្ឋានបច្ចេកទេស ។លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុនិងធនាគារពីសាកល វិទ្យាល័យហៀលប្រាយ (BBU) ក្នុងឆ្នាំ២០១៤។ ក្រៅពី សញ្ញាបត្រសិក្សាលោកបានពង្រឹងសមត្ថភាពវិជ្ជាជីវៈតាមរយៈវគ្គ បណ្តុះបណ្តាលសំខាន់ៗជាច្រើនរួមមាន៖

- **វិទ្យាស្ថាន IBF** ៖ ការអនុវត្តសវនកម្មផ្ទៃក្នុង និងការគ្រប់គ្រង ហានិភ័យប្រតិបត្តិការ។
 - **វិទ្យាស្ថាន IFA** ៖ ការអនុវត្តសវនកម្មផ្ទៃក្នុង និងគណនេយ្យ ហិរញ្ញវត្ថុ។
- ជាមួយនឹងបទពិសោធន៍ជាង ១០ ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុ និង ភតិសន្យាហិរញ្ញវត្ថុ លោក បានឆ្លងកាត់ការងារជាច្រើនណាត់ កាលដែលផ្តល់នូវការយល់ដឹងស្តីពីប្រតិបត្តិការហិរញ្ញវត្ថុ៖
- **ការចាប់ផ្តើម** ៖ លោកបានផ្តើមអាជីពជា មន្ត្រីតំណាងនិងបាន វិវត្តខ្លួនជាបន្តបន្ទាប់ទៅជាប្រធានមន្ត្រីតំណាងនៅស្ថាប័ន សហគ្រិនភាព (Sahakrinpheap)។
 - **ជំនាញសវនកម្ម** ៖ លោកបានបម្រើការងារជា សវនករផ្ទៃក្នុង និងសវនករផ្ទៃក្នុងជាន់ខ្ពស់និងជាប្រធានផ្នែកសវនកម្មផ្ទៃក្នុងនៅ ស្ថាប័ន ខេហ្វឡាន់ លីស៊ីង (KK Fund Leasing)។
 - **តួនាទីដឹកនាំ** ៖ នៅក្រុមហ៊ុន ខេហ្វឡាន់ លោកបានកាន់តំណែង ជាប្រធានផ្នែកសវនកម្មផ្ទៃក្នុង ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ ២០២៣ មុននឹងបន្តមកកាន់តំណែងបច្ចុប្បន្ននៅ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ គង្កា ឃែភីថល អិមអេហ្វអាយ ម.ក ។
- បទពិសោធន៍ដ៏សម្បូរបែបទាំងនេះបានធ្វើឱ្យលោកក្លាយជាធនធាន ដ៏សំខាន់ ក្នុងការជួយប្រោសជ្រុងដល់ស្ថិរភាព និងការរីកចម្រើន នៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់ស្ថាប័ន។



លោក លង់ សារីន
ប្រធានផ្នែករដ្ឋបាល និងធនាគារមនុស្ស

លោក **លង់ សារីន** បច្ចុប្បន្នជា ប្រធានផ្នែករដ្ឋបាល និងធនាគារ មនុស្ស នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គង្កា ឃែភីថល អិមអេហ្វអាយ ម.ក ចាប់តាំងពីថ្ងៃទី០១ ខែមិថុនាឆ្នាំ២០២៤។ លោកមានតួនាទីយ៉ាង សំខាន់ក្នុងការដឹកនាំកិច្ចការរដ្ឋបាល និងរៀបចំយុទ្ធសាស្ត្រគ្រប់គ្រងបុគ្គលិក ដើម្បីជំរុញឱ្យស្ថាប័នមានប្រសិទ្ធភាពការងារ និងអនុលោម តាមច្បាប់ការងារ។ លោកបានបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញា បត្រ នីតិសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ក្នុងឆ្នាំ២០១៤។ ក្រៅពីជំនាញច្បាប់ លោកបានអភិវឌ្ឍ សមត្ថភាពផ្នែកគ្រប់គ្រងធនធានមនុស្សតាមរយៈ៖

- **វិញ្ញាបនបត្ររដ្ឋបាល និងធនធានមនុស្ស**៖ ចេញដោយវិទ្យាស្ថានជាតិ ការងារ និងទទួលស្គាល់ដោយក្រសួង ការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។
- **វគ្គបណ្តុះបណ្តាលជំនាញជាច្រើនទៀត**ដែលពាក់ព័ន្ធនឹងការគ្រប់គ្រង មនុស្ស និងការដោះស្រាយបញ្ហាក្នុងអង្គភាព។ លោក លង់ សារីន ជាអ្នកជំនាញដែលមានបទពិសោធន៍ការងារយ៉ាងសម្បូរបែបក្នុងវិស័យ ចម្រុះជាច្រើន៖
- **បទពិសោធន៍ដឹកនាំ** ៖ មុននឹងចូលរួមជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គង្កា ឃែភីថល អិមអេហ្វអាយ ម.ក លោកធ្លាប់បានកាន់តំណែងជា ប្រធានក្រុមរដ្ឋបាល និងធនធាន មនុស្ស នៅក្រុមហ៊ុន ខេហ្វឡាន់ លី ស៊ីង ភីអិលស៊ី តាំងពីឆ្នាំ២០២១។
- **វិស័យចម្រុះ** ៖ លោកធ្លាប់បានឆ្លងកាត់ការងារក្នុងវិស័យរោងចក្រ កាត់ដេរ បដិសណ្ឋារកិច្ច ភស្តុ-ឧស្សាហកម្ម និងវិស័យសំណង់។ បទពិសោធន៍ដ៏គ្រាន់ក្រៃលពីបណ្តាវិស័យផ្សេងៗគ្នាទាំងនេះ បានធ្វើ ឱ្យលោកមានសមត្ថភាពខ្ពស់ក្នុងការរៀបចំរចនាសម្ព័ន្ធធនធានមនុស្ស ឱ្យមានភាពរឹងមាំ និងមានភាពបត់ បែនស្របតាមតម្រូវការជាក់ស្តែង របស់ស្ថាប័ន។

◆ លទ្ធផលប្រតិបត្តិការ ប្រតិបត្តិការអាជីវកម្ម



ឥណទានថយទុំ



ឥណទានម៉ូតូ




ឥណទានសហគមន៍




ឥណទានកែលម្អរូបភាពឡាន




ឥណទានឯកត្តជន



ឥណទាន កសិកម្ម



ឥណទានទឹកស្អាត



ឥណទានបុគ្គលិក



ឥណទានអាជីវកម្ម



ការផ្តល់សេវាកម្មរបស់គ្រឹះស្ថាន



ក្រុមការងារប្រកបដោយវិជ្ជាជីវៈ



ការប្រឹក្សាយោបល់ដោយយកចិត្តទុកដាក់



សេវាកម្មហ័ស និងទាន់ចិត្ត

ការប្តេជ្ញាចិត្តខ្ពស់ ក្នុងការផ្តល់សេវាកម្មប្រកបដោយឧត្តមភាពជូនដល់អតិថិជន



សកម្មភាពនៃការផ្តល់សេវាកម្មជូនអតិថិជនដល់ទឹកនៃដង


ឥណទានទឹកស្អាត



ឥណទានចេញអគ្គិសនីកែច្នៃ



ទីតាំងការិយាល័យកណ្តាល



អាស័យដ្ឋានការិយាល័យកណ្តាល

ទីតាំង: អគារ S8_15 ជាន់ផ្ទាល់ដី, ជាន់ទី៦ & ៨ ផ្លូវ
ហ្វូណង់ ភូមិ៧ សង្កាត់វាលវែង ខណ្ឌ៧មករា ភ្នំពេញ ។

លេខទំនាក់ទំនង:

លោក ឆយ សុខហេង (ប្រធានផ្នែកប្រតិបត្តិការ)

☎ ០៩៦ ៦២៤ ៦៧៧៧

ផ្នែកសេវាកម្មអតិថិជន

☎ ០៩៦ ៤៤០ ៧៧៧៧ / ០៩៦ ៣០០ ១៧៧៧



លេខទំនាក់ទំនង:

លោក ឡុង សំអាត (នាយកសាខា)

☎ ០១០ ៨៧២ ៧៩៧

លោក អ៊ុំ តុលា (អនុប្រធានសាខា)

☎ ០៩៦ ៦០៣ ៤៧៧៧



ធនាគារភ្នំពេញហាណូជ

ធនាគារ ស្តាមីនា

ធនាគារ វិជ្ជា

ធនាគារ ហ្វីលីព

HLH

97

អភិបាលកិច្ចធនាគារមនុស្ស

អត្ថប្រយោជន៍បុគ្គលិក

គ្រប់បុគ្គលិកនឹងទទួលបាន ប្រាក់ឈ្នួល ប្រាក់បៀវត្ស វិភាគទានសន្តិសុខសង្គម ប្រាក់បង់ការសម្រាកពេលឈឺ អត្ថប្រយោជន៍បន្ថែម និងអត្ថប្រយោជន៍ដែលមិនមែនជាសាច់ប្រាក់ គឺត្រូវវាស់វែងដោយផ្អែកលើមូលដ្ឋានមិនគិតពីអប្បបរមា និងត្រូវទទួលស្គាល់ជាចំណាយ នៅពេលដែលនិយោជិតទាំងនោះបានបំពេញការងារឲ្យគ្រឹះស្ថាន។ អត្ថប្រយោជន៍បន្ថែម គឺត្រូវទទួលស្គាល់ជាចំណាយនៅពេលដែលមានកាតព្វកិច្ចផ្លូវច្បាប់ ឬកាតព្វកិច្ចដែលបង្កើតឡើងនាពេលបច្ចុប្បន្នតម្រូវឲ្យមានការការបង់ប្រាក់ដែលជាលទ្ធផលកើតចេញពីតួការណ៍កន្លងមកនិងនៅពេលដែលមានការប៉ាន់ស្មានជាក់លាក់ អាចត្រូវបានធ្វើឡើងពីចំនួននៃកាតព្វកិច្ច។



ការអភិវឌ្ឍន៍បុគ្គលិក

ក្នុងឆ្នាំ ២០២៥ នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គង្គា បែរភីថល អិមអេហ្វអាយ ម.ក មានផែនការជាក់លាក់ ក្នុងការបណ្តុះបណ្តាលបុគ្គលិកដែលមានស្រាប់ និងចំពោះបុគ្គលិកថ្មី ដែលត្រូវបានធ្វើការតម្រង់ទិស ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវជំនាញដែលមានស្រាប់ ពង្រឹងសមត្ថភាពចំណេះដឹង និងការអនុវត្តការងារ ដោយយោងលើការពិពណ៌នាការងាររបស់ខ្លួនដែលមានស្រាប់ ឲ្យស្របតាមយុទ្ធសាស្ត្រ ចក្ខុវិស័យ គោលដៅ បេសកកម្ម គុណតម្លៃ និងស្នូល ដើម្បីក្លាយជាគ្រួសារដ៏មានតម្លៃរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គង្គា បែរភីថល អិមអេហ្វអាយ ម.ក។



កិច្ចប្រជុំរបស់គណៈគ្រប់គ្រង



កម្រិតចំណាត់ថ្នាក់មុខតំណែង និងការលើកទឹកចិត្ត

ក្នុងឆ្នាំ២០២៤ នេះ គ្រឹះស្ថានបានធ្វើការកំណែទម្រង់យ៉ាងច្រើនលើកម្រិតចំណាត់ថ្នាក់ និងមុខតំណែងកម្រិតនីមួយៗជា ៨ កម្រិត ដោយរាប់ ចាប់ពីមន្ត្រីថ្នាក់ទាបទៅដល់ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ដែលបានភ្ជាប់មកនូវការលើកទឹកចិត្តទាំងបែបហិរញ្ញវត្ថុនិងមិនមែនជាហិរញ្ញវត្ថុរួមមានដូចជា ៖ ការតម្កើងតួនាទី ការតែងតាំងតួនាទី ការផ្តល់ជាប្រាក់រង្វាន់ ការផ្តល់ជាប័ណ្ណសរសើរ ដល់បុគ្គលិកដែលសម្រេចបាននូវលទ្ធផលការងារដ៏ ល្អប្រសើរនិងអត្ថប្រយោជន៍ផ្សេងៗទៀតដែលផ្តល់ជូនដោយអគ្គនាយកប្រតិបត្តិជូនទៅដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ដែលបានខិតខំប្រណាំងប្រជែង ការងារ និងសម្រេចបាននូវលទ្ធផលល្អដាច់គេ លើសពីផែនការដែលបានត្រៀមទុករបស់ក្រុមហ៊ុន។



កិច្ចប្រជុំគណៈគ្រប់គ្រងជាន់ខ្ពស់ និងក្រុមប្រឹក្សាភិបាល ឬកសរុបលទ្ធផល និងរៀបចំយុទ្ធសាស្ត្របន្តដើម្បីសម្រេចតាមគោលដៅរបស់គ្រឹះស្ថាន។

បទបញ្ជាផ្ទៃក្នុង និងការចូលរួមសកម្មភាពសង្គម

បទបញ្ជាផ្ទៃក្នុង

បទបញ្ជាផ្ទៃក្នុងរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គង្វា បែរភីថល អិមអេហ្វអាយ ម.ក ត្រូវបានដាក់តែងឡើងជាគោលការណ៍ប្រតិបត្តិ និងអនុម័ត ដោយក្រុមប្រឹក្សាភិបាល ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ស្របតាមច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើបច្ចុប្បន្នភាព ជាប្រចាំ អនុលោមតាមសារាចរណ៍ណែនាំ និងសេចក្តីសម្រេចនានារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ គោលការណ៍នេះត្រូវ បានបង្កើតឡើងក្នុងគោលបំណង ដើម្បីកំណត់ចេញជាក្រមប្រតិបត្តិសីលធម៌វិជ្ជាជីវៈ និងជានីតិវិធីពិន័យដល់អ្នកណាម្នាក់ដែលជាប់ពាក់ព័ន្ធនឹង កំហុស។ គោលការណ៍ផ្ទៃក្នុងនេះ ទាមទារឆ្ពោះទៅរកសមធម៌ ក្នុងលក្ខខណ្ឌព្រមព្រៀងនៃកិច្ចសន្យាការងារ ការរំលាយកិច្ចសន្យាការងារ និងការ បណ្តេញចេញពីការងារ។

ការចូលរួមសកម្មភាពសង្គម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គង្វា បែរភីថល អិមអេហ្វអាយ ម.ក តែងតែយកចិត្តទុកដាក់លើការចូលរួមសកម្មភាពសង្គមជាចាំបាច់ដើម្បី ចូលរួមការលើកស្ទួយសហគមន៍ និងការទទួលខុសត្រូវសង្គមតាមរយៈ ការចូលរួមផ្ទាល់ក្តីនិងការចូលរួមជាផ្តល់ជូនសម្ភារៈក្តី។ ទន្ទឹមនឹងនេះផង ដែរ គ្រឹះស្ថាននឹងការចូលរួម ក៏ដូចជាការលើកស្ទួយផ្សេងៗរបស់ សហគមន៍ ដើម្បីបន្តការលើកកម្ពស់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ឲ្យកាន់តែទូលំទូលាយ និងការចូលរួមឲ្យប្រជាជនកម្ពុជាទទួលបាន ជីវភាពមួយដែលកាន់តែល្អប្រសើរតាមរយៈការផ្តល់សេវាកម្មរបស់យើង ប្រកបដោយតម្លាភាពជូន។



សកម្មភាពចូលរួមបរិច្ចាគឈាមរបស់បុគ្គលិក និងថ្នាក់គ្រប់គ្រងរបស់គ្រឹះស្ថាន។



សកម្មភាពបុគ្គលិក និងថ្នាក់គ្រប់គ្រងរបស់គ្រឹះស្ថាន ចុះចែកសម្ភារៈប្រើប្រាស់ ចំណីអាហារ និងការផ្តល់មូលនិធិសប្បុរសធម៌ទៅកាន់ជនភៀសស៊ីក។

ការទទួលខុសត្រូវសង្គម និងបរិស្ថាន

ការរីកចម្រើនប្រកបដោយចីរភាព តាមរយៈគណនានៃបែតង

នៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គង្គា បែរីចល អិមអេហ្វអាយ ម.ក យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា ភាពជោគជ័យផ្នែកហិរញ្ញវត្ថុពិតប្រាកដ ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាពរបស់សង្គម និងការការពារបរិស្ថានមាតាធម្មជាតិ។ ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានការទទួលខុសត្រូវខ្ពស់ គង្គា បែរីចល បានដាក់បញ្ចូលយ៉ាងសកម្មនូវគោលការណ៍ ESG (បរិស្ថាន សង្គម និងអភិបាលកិច្ច) ទៅក្នុង អង្គការនៃប្រតិបត្តិការអាជីវកម្មរបស់យើង។

១. គណនានៃបែតង៖ ឧបករណ៍ហិរញ្ញវត្ថុដើម្បីកិច្ចគាំពារបរិស្ថាន

ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការគាំទ្រដល់ការរស់នៅប្រកបដោយចីរភាព គង្គា បែរីចល បានបង្កើត និងជំរុញយ៉ាងសកម្មនូវ «ផលិតផលគណនានៃបែតង»។ ចំណុចគណនានេះត្រូវបានផ្តល់ជូនអតិថិជន និងសហគមន៍ក្នុងគោលបំណងច្បាស់លាស់ រួមមាន៖

- ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី និងអេកូឡូស៊ី (EV & Hybrid)៖ យើងមានមោទនភាពក្នុងការដើរតួនាទីជាអ្នកគាំទ្រ ការធ្វើដំណើរវិស្វាគមន៍ និងបែតង តាមរយៈការផ្តល់គណនានៃប្រាក់ប្រចាំថ្ងៃរថយន្តអគ្គិសនីសុទ្ធ (EV) រថយន្ត Hybrid និង Plug-in Hybrid។ ការជំរុញការប្រើប្រាស់យានយន្តប្រភេទនេះមិនត្រឹមតែជួយអតិថិជនកាត់បន្ថយចំណាយលើប្រេងឥន្ធនៈប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូន និងការបំពុលខ្យល់អាកាសនៅក្នុងទីក្រុង និងសហគមន៍របស់យើងផងដែរ។
- ការប្រើប្រាស់ថាមពលកកើតឡើងវិញ៖ គាំទ្រការទិញ និងដំឡើងប្រព័ន្ធថាមពលព្រះអាទិត្យ (Solar Panels) សម្រាប់លំនៅឋាន និងអាជីវកម្មខ្នាតតូច ដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គិសនីពីប្រភពថាមពលហ្វូស៊ីល។
- កសិកម្មបែតង និងចីរភាព៖ ផ្តល់ទុនដល់កសិករក្នុងការអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃ មិនបំផ្លាញដី ប្រើប្រាស់ប្រព័ន្ធស្រោចស្រពសន្សំសំចៃទឹក និងការកាត់បន្ថយសារធាតុគីមី។



២. ការពង្រឹងសមភាព និងបរិយាបន្នសង្គម

តាមរយៈការអនុវត្តផែនការនីតិវិធី រួមទាំងការផ្តល់ជម្រើសហិរញ្ញវត្ថុសម្រាប់បច្ចេកវិទ្យា និងយានយន្តទំនើបៗប្រកបដោយនិរន្តរភាព គង្វា ឃៃភីថល បានចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ សមភាពសង្គម និងបរិយាបន្នហិរញ្ញវត្ថុ៖

- ការផ្តល់កាលានុវត្តភាពស្មើគ្នា៖ យើងជួយឱ្យបុគ្គល គ្រួសារ និងសហគ្រិនខ្នាតតូច អាចទទួលបានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យា បែតងចុងក្រោយបង្អស់ (ដូចជា រថយន្ត EV ឬប្រព័ន្ធចាមពលស្អាត) ក្នុងលក្ខខណ្ឌហិរញ្ញវត្ថុមួយដ៏សមរម្យ ដែលជាការលុបបំបាត់រាំង និងបង្កើនសមភាពក្នុងការទទួលបានជីវភាពរស់នៅដ៏ទំនើបនិងស្អាតស្អំ។
- ការគាំទ្រសហគមន៍ និងការកាត់បន្ថយតម្លៃជីវភាព៖ ការជួយឱ្យសហគមន៍កាត់បន្ថយចំណាយលើថាមពល និងប្រេងឥន្ធនៈ ជួយឱ្យពួកគេមានលទ្ធភាពសន្សំ និងពង្រឹងសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែរឹងមាំ ដែលជាគ្រឹះក្នុងការកាត់បន្ថយភាពក្រីក្រ។



៣. វប្បធម៌បែតង និងការយល់ដឹងពីសហគមន៍

មិនត្រឹមតែផ្តល់ឥណទានប៉ុណ្ណោះទេ គង្វា ឃៃភីថល ក៏បានបង្កើតកម្មវិធីអប់រំ និងផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានទៅកាន់អតិថិជន និងបុគ្គលិកផ្ទៃក្នុងផងដែរ៖

- យើងណែនាំ និងលើកទឹកចិត្តអតិថិជនអំពីអត្ថប្រយោជន៍រយៈពេលវែងនៃការផ្លាស់ប្តូរមកប្រើប្រាស់យានយន្តអគ្គិសនី និងការធ្វើអាជីវកម្មបែតង។
- នៅតាមការិយាល័យការងារ យើងអនុវត្តគោលការណ៍កាត់បន្ថយការប្រើប្រាស់ក្រដាស ផ្លាស្ទិក និងការសន្សំថែថាមពល ដែលស្តែងចេញពីការប្តេជ្ញាចិត្តពិតប្រាកដពីខាងក្នុង។

«គង្វា ឃៃភីថល អឹមអេហ្វអាយ ម.ក ប្តេជ្ញាបន្តដំណើរទៅមុខជាមួយសហគមន៍ ដោយការទទួលខុសត្រូវ។ យើងជឿជាក់ថា រាល់ឥណទានបែតងដែលបានផ្តល់ជូន ទោះជាសម្រាប់ថាមពលស្អាត កសិកម្មថិរភាព ឬយានយន្តអគ្គិសនី (EV) ក្តី គឺជាគ្រាប់ពូជមួយគ្រាប់ដែលចូលរួមដាំដុះសម្រាប់អនាគតដ៏រុងរឿង ស្រស់បំព្រង និងមានថិរភាពសម្រាប់កម្ពុជារបស់យើងប្រជាជនកម្ពុជាគ្រប់រូប។»



KPMG Cambodia Ltd
 GIA Tower, Sopheap Mongkul Street, Phum 14
 Sangkat Tonle Bassac, Khan Chamkar Mon
 Phnom Penh, Cambodia
 +855 (17) 666 537 / +855 (81) 533 999 | kpmg.com.kh

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិករបស់

គណ្តា ឃៃភីថល អិមអេហ្វអាយ ម.ក

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ គណ្តា ឃៃភីថល អិមអេហ្វអាយ ម.ក (ហៅកាត់ថា “ក្រុមហ៊ុន”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ របាយការណ៍លទ្ធផលហិរញ្ញវត្ថុ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់ សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ ដែលមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗទៀត ដូចបានបង្ហាញនៅទំព័រទី១០ ដល់ទី៦១ (ដែលហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”)។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ បានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាពជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ក្រុមហ៊ុន សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ មានភាពឯករាជ្យពីក្រុមហ៊ុនដោយស្របទៅតាមលក្ខខណ្ឌតម្រូវនៃក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលពាក់ព័ន្ធនឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវក្រមសីលធម៌វិជ្ជាជីវៈផ្សេងៗទៀតស្របតាមលក្ខខណ្ឌតម្រូវទាំងនេះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបាន មានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានភារៈទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ រួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ដូចបានបង្ហាញនៅទំព័រទី១ ដល់ទី៥។ មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មានផ្សេងៗនេះទេ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្ត។

ប្រសិនបើការអានព័ត៌មានផ្សេងៗ ដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឲ្យយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ចលើរបាយការណ៍ហិរញ្ញវត្ថុ

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម ហើយទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យជឿជាក់ពីការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធ នូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យដទៃទៀត ក្រៅពីធ្វើបែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ព័ត៌មានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺទទួលបាននូវអំណះអំណាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូល មិនមានការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករ ដែលរួមបញ្ចូលទាំងមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមួយដែលមានកម្រិតខ្ពស់ ប៉ុន្តែវាមិនអាចធានាថា គ្រប់ពេលនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុស អាចកើតឡើងដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាមានលក្ខណៈសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងដោយចេតនា ឬក៏រួមបញ្ចូលគ្នាអាចត្រូវបានរំពឹងទុកយ៉ាងសមហេតុផលថា នឹងជះឥទ្ធិពលដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យ ដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈជាតុនិយមក្នុងអំឡុងពេលធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការ ក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការតាក់តែង និងអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹង ហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការ បញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យនៃការកមិនឃើញនូវការបង្ហាញខុសជាសារវន្ត ដែលបណ្តាលមកពី ការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាងការបង្ហាញខុសដែលបណ្តាលមកពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំអាច ទាក់ទិននឹងការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធី នៃប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុង។
- ធ្វើការស្វែងយល់អំពីប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីតាក់តែងនូវ នីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាព នៃប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ។
- ធ្វើការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលក្រុមហ៊ុនបានអនុវត្ត និងភាពសមហេតុផល នៃការប៉ាន់ស្មានគណនេយ្យព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធនានា ដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយ ផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថាភាពមិនប្រាកដប្រជាជាសារវន្តបានកើតមានឡើង ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចបង្កឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ក្រុមហ៊ុន ដើម្បីបន្ត និរន្តរភាពអាជីវកម្មដែរ ឬទេ។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថា មានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវទាញចំណាប់អារម្មណ៍នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ លើការលាតត្រដាងព័ត៌មាន ពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបាន ត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌ នាពេលអនាគតអាចបណ្តាលឲ្យក្រុមហ៊ុនបញ្ឈប់និរន្តរភាពនៃអាជីវកម្ម។
- ធ្វើការវាយតម្លៃលើការបង្ហាញ ទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដោយរួមបញ្ចូលទាំងការ លាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធ ក្នុងអត្ថន័យ ដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។



យើងខ្ញុំ ផ្តល់ព័ត៌មានក្នុងចំណោមបញ្ហាផ្សេងៗ ជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពីវិសាលភាព និងពេលវេលា ដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្ត ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតជាសារវន្ត ក្នុងប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន **ខេតីអ៊ីមជី ខេមបូឌា**



គូ សុទ្ធី

Director

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 30 ខែ មេសា ឆ្នាំ 2026

គត្តា បែតិថល អិមអេហ្វអាយ ម.ក

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	6	6,958	27,922	273	1,099
សមតុល្យនៅធនាគារ និង					
គ្រឹះស្ថានហិរញ្ញវត្ថុនានា	7	3,355,906	13,467,251	1,121,674	4,514,738
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	8	352,058	1,412,809	348,533	1,402,845
ឥណទានផ្តល់ដល់អតិថិជន	9	18,929,807	75,965,315	14,440,640	58,123,576
គណនីត្រូវទទួលផ្សេងៗ	10	561,553	2,253,512	506,972	2,040,562
ទ្រព្យ និងបរិក្ខារ	11	198,611	797,026	241,401	971,639
ទ្រព្យសកម្មអរូបី	12	25,132	100,855	-	-
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ	24ឃ	20,674	82,965	41,582	167,368
ទ្រព្យសកម្មសរុប		<u>23,450,699</u>	<u>94,107,655</u>	<u>16,701,075</u>	<u>67,221,827</u>
បំណុល និងមូលធន					
បំណុល					
ប្រាក់កម្ចី	13	19,034,307	76,384,674	13,775,402	55,445,993
បំណុលពន្ធលើប្រាក់ចំណេញ					
ប្រចាំឆ្នាំ	25គ	3,538	14,198	2,638	10,618
គណនីត្រូវទូទាត់ផ្សេងៗ	14	598,305	2,400,998	116,042	467,069
បំណុលសរុប		<u>19,636,150</u>	<u>78,799,870</u>	<u>13,894,082</u>	<u>55,923,680</u>
មូលធន					
ដើមទុន	15	6,800,000	27,200,000	6,800,000	27,200,000
ដើមទុនផ្សេងៗ	16	1,000,000	4,000,000	-	-
វិភាគទានមូលធន		793,812	3,268,124	793,812	3,268,124
ទុនបម្រុងតាមបទប្បញ្ញត្តិ	17	353,300	1,425,965	93,280	382,505
ប្រាក់ខាតបង្គរ		(5,132,563)	(20,834,721)	(4,880,099)	(19,821,568)
ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		-	248,417	-	269,086
មូលធនសរុប		<u>3,814,549</u>	<u>15,307,785</u>	<u>2,806,993</u>	<u>11,298,147</u>
បំណុល និងមូលធនសរុប		<u>23,450,699</u>	<u>94,107,655</u>	<u>16,701,075</u>	<u>67,221,827</u>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

គណៈ វែតីថល អិមអេហ្វអាយ ម.ក

របាយការណ៍លទ្ធផលលម្អិត

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

		2025		2024	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ចំណូលការប្រាក់	18	3,262,642	13,086,458	1,971,391	8,025,533
ចំណាយការប្រាក់	19	(2,070,454)	(8,304,591)	(1,301,673)	(5,299,111)
ចំណូលពីការប្រាក់សុទ្ធ		1,192,188	4,781,867	669,718	2,726,422
ចំណូលប្រតិបត្តិការផ្សេងៗ	20	658,564	2,641,500	518,786	2,111,978
ប្រាក់ចំណូលប្រតិបត្តិការសុទ្ធ		1,850,752	7,423,367	1,188,504	4,838,400
ការខាតបង់លើឱនភាពនៃតម្លៃ ទ្រព្យសកម្មហិរញ្ញវត្ថុ (ខាត)ចំណេញពីអត្រាប្តូរប្រាក់ បរទេសសុទ្ធ	21	(102,574)	(411,424)	(120,498)	(490,547)
		(114,318)	(458,530)	20,637	84,013
ចំណាយបុគ្គលិក	22	(800,785)	(3,211,949)	(898,517)	(3,657,863)
រំលស់	23	(91,920)	(368,691)	(54,742)	(222,855)
ចំណាយទូទៅ និងរដ្ឋបាល	24	(673,871)	(2,702,897)	(525,637)	(2,139,868)
ចំណាយពន្ធអប្បបរមា	25៨	(38,820)	(155,707)	(25,266)	(102,858)
ប្រាក់ចំណេញ(ខាត)មុនដកពន្ធលើ					
ប្រាក់ចំណេញ		28,464	114,169	(415,519)	(1,691,578)
(ចំណាយ)ឥណទានពន្ធលើ					
ប្រាក់ចំណេញ	25៨	(20,908)	(83,862)	41,582	169,280
ប្រាក់ចំណេញ(ខាត)សុទ្ធ					
សម្រាប់កាលបរិច្ឆេទ		7,556	30,307	(373,937)	(1,522,298)
លទ្ធផលលម្អិតផ្សេងៗ					
ធាតុដែលនឹងមិនត្រូវបានធ្វើចំណាត់ថ្នាក់					
ឡើងវិញក្នុងរបាយការណ៍ចំណេញ ឬខាត					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(20,669)	-	(428,654)
លទ្ធផលលម្អិតសរុបសម្រាប់កាលបរិច្ឆេទ		7,556	9,638	(373,937)	(1,950,952)

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។